



យ៉ូហានជំពូកទី ១៦-១៧

John 16-17

គម្រោង

- ក. ព្រះបរមកិច្ចរបស់ព្រះវិញ្ញាណ The Work of the Holy Spirit
- ខ. ព្រះយេស៊ូទូលអង្វរឱ្យពួកសិស្ស Jesus Prays for His Disciples
- គ. ព្រះយេស៊ូទូលអង្វរឱ្យពួកអ្នកជឿទាំងអស់ Jesus Prays for All Believers

គោលដៅ

- ១. ពិពណ៌នាអំពីព្រះបរមកិច្ចរបស់ព្រះវិញ្ញាណ។
- ២. ពិពណ៌នាអំពីអ្វីដែលព្រះយេស៊ូបានអធិស្ឋានអំពីសិស្សរបស់ព្រះអង្គ។
- ៣. លើកពីអ្វីដែលព្រះយេស៊ូបានអធិស្ឋានអំពីអស់អ្នកដែលនឹងជឿ។

ក. ព្រះបរមកិច្ចរបស់ព្រះវិញ្ញាណ The Work of The Holy Spirit

គោលដៅទី១. ពិពណ៌នាអំពីព្រះបរមកិច្ចរបស់ព្រះវិញ្ញាណ។

សូមអានយ៉ូហាន ១៦:៤-១៥។ មានប្រាំដងដែលព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះវិញ្ញាណដ៏វិសុទ្ធនៅពេលទទួលបានអាហារពេល ល្ងាចចុងក្រោយជាមួយពួកសាវ័ករបស់ព្រះអង្គ។ (សូមអានយ៉ូហាន ១៤:១៦-១៧,២៦; ១៥:២៦; ១៦:៧-១៥)។ នៅក្នុងខ្សែដំបូង ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធគឺរាប់បញ្ចូលគ្នា ដូច្នេះយើងយល់ឃើញថាមានបុគ្គលបីជាព្រះតែមួយ។

ការបកប្រែពាក្យ “អ្នកផ្តល់ឱវាទ” ត្រង់នេះជាពាក្យក្រិកឱបការីដែលមានន័យថា “ជាមេធាវីដែលការពារនរណាម្នាក់ពីការចោទ ប្រកាន់ ក៏ជាមនុស្សដែលចាំជួយ និងផ្តល់ដំបូន្មានឱ្យនាង ឬគាត់” ព្រះវិញ្ញាណដ៏វិសុទ្ធក៏ធ្វើបែបនេះសម្រាប់យើងដែរ គឺទ្រង់ការពារ និងទូន្មានយើង។ ទ្រង់គឺជាវិញ្ញាណនៃសេចក្តីពិតដែលជាគ្រូបង្រៀន និងជាអ្នកដឹកនាំយើងចូលទៅក្នុងសេចក្តីពិតទាំងអស់។

ព្រះវិញ្ញាណដ៏វិសុទ្ធជឺឱ្យពិភពលោកបានដឹងថាអំពើបាបគឺជាការខុស។ ទ្រង់បានអនុញ្ញាតឱ្យយើងបានមើលឃើញពីសេចក្តីត្រូវការនៃព្រះយេស៊ូ។ ទ្រង់ដុតបញ្ជះពន្លឺរបស់ព្រះជាម្ចាស់នៅក្នុងយើង និងបង្ហាញយើងពីទីកន្លែង ព្រមទាំងពីរបៀបដែលយើងនឹងរកប្រែ។ ទ្រង់បើកការយល់ដឹងរបស់យើងឱ្យឃើញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង និងជីវិតថ្មីដែលរង់ចាំយើងនៅពេលដែល យើងដើរនៅក្នុងការប្រកបគ្នាជាមួយព្រះសង្គ្រោះ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននាំមកនូវពិភពលោកដែលមានសណ្តាប់ធ្នាប់ ហើយឥឡូវទ្រង់ធ្វើការដើម្បីឱ្យជីវិតរបស់យើងមានសណ្តាប់ធ្នាប់។

លំហាត់អនុវត្ត

១ តើភាសាក្រិកនៅត្រង់នេះ “អ្នកផ្តល់ឱវាទ” បកប្រែយ៉ាងដូចម្តេច?

- ក) Parenthesis (ជាវិនិសេស្សី)
- ខ) Paraclete (ជាវាក្ខត)
- គ) Paralysis (ជាវាលាយស្សី)

២ ក្នុងនាមជាឱបការី តើព្រះវិញ្ញាណដ៏វិសុទ្ធជឺអ្វីខ្លះ?

- ក) ទ្រង់ការពារ ផ្តល់ដំបូន្មាន និងជួយដល់យើង
- ខ) ទ្រង់ធ្វើការសម្រាប់យើង
- គ) ទ្រង់ចោទប្រកាន់យើង

៣ តើនៅពេលណាដែលយើងពិតជាដឹងថាយើងស្ថិតនៅក្នុងអំពើបាប?

- ក) នៅពេលដែលយើងត្រូវគេចាប់បាន
- ខ) នៅពេលដែលព្រះវិញ្ញាណដ៏វិសុទ្ធបង្ហាញយើងពីសេចក្តីត្រូវការនៅខាងក្នុងយើង
- គ) នៅពេលដែលនរណាម្នាក់ប្រាប់យើងពីការអាក្រក់របស់យើង

៤ សូមអធិស្ឋានថាអ្នកនឹងនៅតែអនុញ្ញាតឱ្យព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំអ្នករហូត។ ទូលសូមព្រះអង្គឱ្យបង្ហាញអ្នកនូវអ្វីគ្រប់យ៉ាងដែលមិនត្រឹមត្រូវ។

ទុក្ខព្រួយ និង អំណរសប្បាយ Sadness and Gladness

សូមអានយ៉ូហាន ១៦:១៦-២៤។ ពួកសាវ័កព្រួយចិត្តពីព្រោះព្រះយេស៊ូវនឹងចាកចេញពីពួកគេ។ ប៉ុន្តែ ព្រះយេស៊ូវបានប្រទាននូវសេចក្តីសន្យាដ៏អស្ចារ្យមួយដល់អស់អ្នកដែលដើរតាមព្រះអង្គ។ នៅក្នុងយ៉ូហាន ១៦:២៣ បានកត់ត្រាព្រះបន្ទូលរបស់ព្រះយេស៊ូវថា “ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានឱ្យអ្នករាល់គ្នាមិនខាន។”

ប្រសិនបើយើងសូមឱ្យជនល្អវិលមកវិញធ្វើអ្វីមួយសម្រាប់យើង យើងនឹងមិនបានទទួលឡើយប្រសិនបើគាត់ ឬនាងមិនស្គាល់យើង។ ប៉ុន្តែ ប្រសិនបើយើងត្រូវផ្តល់សិទ្ធិដោយនៅក្នុងឈ្មោះប្រមុខរបស់ប្រជាជាតិនោះការឆ្លើយតបប្រហែលជាវិជ្ជមានច្រើន។ ព្រះជាម្ចាស់ជាព្រះបិតានឹងប្រាកដជាធ្វើអ្វីដែលព្រះបុត្រាទូលសូម។ នៅពេលដែលយើងអនុញ្ញាតឱ្យព្រះយេស៊ូវរស់នៅក្នុងយើង យើងអាចអធិស្ឋាននៅក្នុងព្រះនាមរបស់ព្រះអង្គទូលសូមព្រះអង្គដូចអ្វីដែលទ្រង់បានទូលសូមដែរ។ បន្ទាប់មកយើងអាចមានទំនុកចិត្តលើការឆ្លើយតបបាន។

លំហាត់អនុវត្ត

៥ តើព្រះយេស៊ូវបានសន្យាអ្វី?

- ក) យើងអាចមានអ្វីៗគ្រប់យ៉ាងដែលយើងចង់។
- ខ) ទ្រង់នឹងប្រទាននូវអ្វីដែលយើងទូលសូមនៅក្នុងព្រះនាមព្រះយេស៊ូវ។
- គ) យើងនឹងមិនដែលកើតទុក្ខឡើយ។

ជ័យជំនះលើលោកនេះ Victory Over the World

សូមអានយ៉ូហាន ១៦:២៥-៣៣។ ព្រះយេស៊ូវជ្រាបដឹងថានៅក្នុងប៉ុន្មានម៉ោងទៀតទ្រង់នឹងត្រូវគេចាប់ខ្លួន ហើយសាវ័ករបស់ព្រះអង្គនឹងរត់ខ្ចាត់ខ្ចាយនៅក្នុងសេចក្តីភ័យខ្លាច និងបាក់ទឹកចិត្ត។ ទ្រង់បានរំលឹកដល់ភ្លើងពួកគេអំពីកិច្ចការនេះ និងបានបង្រៀនថា ការរងទុក្ខ និងការសុគតរបស់ព្រះអង្គមិនមែនជាការបរាជ័យឡើយ។ ពួកគេគឺជាផ្នែកមួយនៅក្នុង

ផែនការរបស់ព្រះជាម្ចាស់ ហើយតាមរយៈការរងទុក្ខ និងការសុគតរបស់ព្រះអង្គ ព្រលឹងដែលស្លាប់នឹងបានសង្គ្រោះ អំពី បាប និងសាតាំងត្រូវទទួលបានរាជ័យ ហើយមនុស្សនឹងមានសង្ឃឹមថ្មីដែលផ្តល់ឱ្យសម្រាប់មនុស្សគ្រប់ជាតិសាសន៍។

សាវ័ករបស់ព្រះអង្គរងការឈឺចាប់ផងដែរខណៈពេលដែលពួកគេឃើញព្រះអង្គត្រូវគេឆ្កាងនៅលើឈើឆ្កាង។ ព្រះយេស៊ូបានរំលឹកដាស់តឿនពួកគេឱ្យស្ថិតនៅជាប់ជាមួយព្រះអង្គ ហើយទ្រង់នឹងជួយដល់ពួកគេ។ សម្រាប់អស់អ្នក ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ នៅក្នុងពេលនេះ ពួកគេជួបបញ្ហា និងទុក្ខលំបាក ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងធ្វើជាជំនួយសម្រាប់ពួកយើង។ ជ័យជំនះរបស់យើងមិនស្ថិតនៅលើអ្វីដែលយើងអាចធ្វើសម្រាប់ខ្លួនរបស់យើងឡើយ ប៉ុន្តែ ទ្រង់ជាអ្នកដែលធ្វើអ្វីៗសម្រាប់យើងវិញ។ ទ្រង់គង់ជាមួយយើងដើម្បីលើកទឹកចិត្តយើងផ្តល់កំលាំង និងសេចក្តីសុខ សាន្តដល់យើងមិនថាយើងកំពុងប្រឈមមុខនឹងអ្វីក៏ដោយ។ ការតស៊ូនៅក្នុងជីវិតនេះនឹងកើតឡើងសម្រាប់តែមួយរយៈ ពេលខ្លីប៉ុណ្ណោះ បន្ទាប់មកយើងនឹងបានសោយរាជ្យជាមួយព្រះយេស៊ូនៅក្នុងសេចក្តីអំណរអស់មួយជីវិត។ ព្រះយេស៊ូមាន ព្រះបន្ទូលលើកទឹកចិត្តថា “ខ្ញុំនិយាយប្រាប់ដូច្នោះ ដើម្បីអោយអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ” (យ៉ូហាន ១៦:៣៣)

លំហាត់អនុវត្ត

៦ តើព្រះយេស៊ូមានព្រះបន្ទូលអ្វីអំពីពិភពលោកនឹងធ្វើចំពោះអស់អ្នកដែលដើរតាមព្រះអង្គ?

- ក) ធ្វើជាអ្នកគ្រប់គ្រងរបស់ពួកគេ
- ខ) ធ្វើឱ្យពួកគេរងទុក្ខ
- គ) ទទួលស្គាល់ពួកគេជាគ្រូបង្រៀន

៧ តើអ្នកដើរតាមព្រះយេស៊ូនឹងទទួលបានជ័យជំនះអ្វី?

- ក) ពួកគេទទួលបានផ្លូវមួយដោយខ្លួនឯង
- ខ) រត់គេចចេញពីបញ្ហា
- គ) ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទោះជាត្រូវបង់ថ្លៃអ្វីក៏ដោយ។

ខ. ព្រះយេស៊ូទូលអង្វរឱ្យពួកសិស្ស Jesus Prays for His Disciples

គោលដៅទី២. ពិពណ៌នាអំពីអ្វីដែលព្រះយេស៊ូបានអធិស្ឋានអំពីសិស្សរបស់ព្រះអង្គ។

អស់អ្នកដែលព្រះអង្គប្រទានមកឱ្យបុត្រ The Men You Gave Me

សូមអានយ៉ូហាន ១៧។ នៅក្នុងជំពូកនេះជាសេចក្តីអធិស្ឋានដែលព្រះយេស៊ូបានអធិស្ឋានសម្រាប់សិស្សរបស់ ព្រះអង្គមុនពេលដែលទ្រង់ត្រូវបានចាប់ខ្លួន។ ទ្រង់បានបង្ហាញកិច្ចការបង្រៀន និងការអធិប្បាយ។ តាមរយៈព្រះអង្គ អស់

អ្នកដែលដើរតាមព្រះអង្គបានស្គាល់កាន់តែច្បាស់អំពីព្រះជាម្ចាស់។ ទ្រង់បានប្រទានឱ្យពួកគេនូវជីវិតអស់កល្បជានិច្ច។ ព្រះយេស៊ូបានអធិស្ឋានសម្រាប់សិស្សរបស់ព្រះអង្គថា “រីឯជីវិតអស់កល្បជានិច្ចនោះ គឺឱ្យគេស្គាល់ព្រះអង្គ ដែលជា ព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្ទ ដែលព្រះអង្គចាត់ឱ្យមក។” (យ៉ូហាន ១៧:៣)

ពេលវេលាដែលព្រះយេស៊ូត្រូវសុគតសម្រាប់អំពើបាបរបស់ពិភពលោកបានមកដល់។ ទ្រង់សម្តែងឱ្យព្រះបិតារបស់ ព្រះអង្គនូវអស់អ្នកដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គនៅក្នុងពិភពលោក។ ពួកគេនូវតែមានជីវិតនៅក្នុងពិភពលោក នេះ តែមិនមែនតាមការឱ្យតម្លៃនៃពិភពលោកនោះឡើយ។ ពួកគេរស់នៅសម្រាប់ព្រះជាម្ចាស់ ហើយកំពុងរៀបចំបំពេញ កិច្ចការ និងព័ន្ធកិច្ចដែលប្រសើរជាងខ្លួនពួកគេទៅទៀត។

លំហាត់អនុវត្តន៍

៨ ចូរទន្ទេញចងចាំ យ៉ូហាន ១៧:៣។

សូមព្រះអង្គថែរក្សាការពារពួកគេ Keep Them Safe

សូមអាន យ៉ូហាន ១៧:៩-២០។ ព្រះយេស៊ូមានព្រះបន្ទូលអំពីអស់អ្នកដែលព្រះជាម្ចាស់បានប្រទានមកឱ្យ ព្រះអង្គ។ សារឹករបស់ព្រះយេស៊ូមិនបានកើតមកដើម្បីក្លាយជាព្រះ ឬ ជាមនុស្សដែលបរិសុទ្ធនោះទេ។ ពួកគេត្រូវការស្វែង រកការសង្គ្រោះដូចមនុស្សដទៃដែល។ មុនដំបូង បន្ទាប់ពីការស្តាប់បង្គាប់តាមការត្រាស់ហៅនៃព្រះជាម្ចាស់ ពួកគេមិនបាន ដឹងទាល់តែសោះថាព្រះយេស៊ូជាព្រះមេស៊ី។ បន្ទាប់មកទៀត ពួកគេព្រមចុះចូល និងផែនការដែលមានតម្លៃដ៏ខ្ពង់ខ្ពស់ជាង ខ្លួនពួកគេផ្ទាល់ទៅទៀត។ ពួកគេនឹងប្រកាសអំពីសេចក្តីសង្គ្រោះដែលពួកគេបានរកឃើញ។

ដោយបានដឹងច្បាស់ថាទ្រង់នឹងចាកចេញពីសិស្សរបស់ព្រះអង្គក្នុងពេលឆាប់ៗ ដូច្នោះព្រះយេស៊ូបានអធិស្ឋានឱ្យ ព្រះជាម្ចាស់ថែរក្សាការពារពួកគេ។ ព្រះយេស៊ូបានជ្រាបថាបន្ទាប់ពីទ្រង់ចាកចេញពីពួកសារឹក ពួកគេនឹងទទួលការល្អឱ្យ បោះបង់ចោលនូវអ្វីដែលទ្រង់បានបង្រៀនដល់ពួកគេ ហើយពួកគេនឹងត្រឡប់ទៅជីវិតចាស់របស់ពួកគេវិញ។ បន្ទាប់ពីមាន ព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូបានពង្រីកសារឹករបស់ព្រះអង្គនៅក្នុងអំឡុងពេលសែសិបថ្ងៃទ្រង់មានព្រះបន្ទូលជាមួយពួក គេ។

មានសាតាំងមិនអាចយកយើងចេញពីព្រះជាម្ចាស់បានឡើយ ប៉ុន្តែ វាព្យាយាមធ្វើយ៉ាងណាឱ្យយើងបែរចេញពី ព្រះអង្គហើយត្រឡប់ចូលទៅក្នុងអំពើបាបវិញ។ បន្ទាប់ពីយើងបានសម្រេចចិត្តក្នុងការរស់នៅសម្រាប់ព្រះគ្រីស្ទ សូមចាំថា ព្រះយេស៊ូគឺគង់នៅជាមួយអ្នក និងនៅក្នុងដួងចិត្តរបស់អ្នក។ អ្នកទទួលបានជីវិតថ្មីពីព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបាន ការដាស់តឿនជាមួយព្រះបន្ទូលព្រះជាម្ចាស់សេចក្តីអធិស្ឋាន និងការប្រកបគ្នាជាមួយគ្រីស្ទបរិសុទ្ធដទៃទៀត។ ព្រះយេស៊ូ

បានអធិស្ឋានសម្រាប់អ្នក ហើយព្រះអង្គបានសូមការអត់ទោសសម្រាប់អ្នកក្នុងពេលនេះដែរ។ ព្រះអង្គនឹងមិនចាកចេញ ឬ បោះបង់យើងឡើយ។ សូមអាន ខទី២០។

ក្នុងហេប្រើ ៧:២៥ បានថ្លែងថា “ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិត ព្រះជាម្ចាស់ តាមរយៈព្រះអង្គបានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេ។” ព្រះយេស៊ូមិនបានទូលសូមឱ្យព្រះបិតាយកយើងចេញពីពិភពលោកនោះទេ ដែលដូច្នេះពួកយើងនឹងមិនត្រូវរងទុក្ខលំបាក ឡើយ។ យើងមានការងារដែលត្រូវធ្វើ។ ព្រះអង្គបានបញ្ជូនយើងឱ្យមកក្នុងលោកនេះជាមួយនឹងដំណឹងល្អអំពីការ សង្គ្រោះ។

នៅក្នុងយ៉ូហាន ១៧ មានបី ឬ បួនដងដែលព្រះយេស៊ូបានបង្រៀនថា ទ្រង់បានប្រទានឱ្យសិស្សរបស់ព្រះអង្គនូវ ព្រះបន្ទូលពិតរបស់ព្រះជាម្ចាស់៖ ខទី៨ ទី១៤ និងទី១៧។ នៅក្នុងខទី១៧ បានបង្ហាញថាយើងគឺជាកម្មសិទ្ធិរបស់ព្រះអង្គ ដោយសារព្រះបន្ទូលរបស់ព្រះអង្គ។

ព្រះយេស៊ូមានព្រះបន្ទូលថាព្រះអង្គបានបញ្ជូនសិស្សរបស់ព្រះអង្គចូលក្នុងពិភពលោកនេះដូចដែលព្រះជាម្ចាស់ បានបញ្ជូនព្រះអង្គចូលមកក្នុងពិភពលោកនេះដែរ។ ព្រះយេស៊ូបានយាងមកដើម្បីស្វែងរក និងដើម្បីសង្គ្រោះអ្នកដែលបាត់ បង់។ ដូច្នេះសម្រាប់យើងដែលជាគ្រិស្តបរិស័ទគឺ មានបេសកកម្មក្នុងការយកឈ្នះមនុស្សដទៃទៀតដើម្បីនាំពួកគេមកឯ ព្រះជាម្ចាស់។ យើងត្រូវតែបន្តផ្តល់ឱ្យពួកគេនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃហើយឱ្យព្រះបន្ទូលមាន ប្រសិទ្ធភាព និងមានអត្ថន័យនៅក្នុងក្រុមជំនុំ នៅផ្ទះ តាមរយៈការបង្រៀន វិទ្យុ ទូរទស្សន៍ អ៊ិនធើណែត និងសាក្សីផ្ទាល់ ខ្លួន។

លំហាត់អនុវត្ត

៩ តើសាតាំងធ្វើយ៉ាងណាចំពោះគ្រិស្តបរិស័ទ?

- ក) វានឹងទុកឱ្យពួកគេនៅម្នាក់ឯង។
- ខ) វាព្យាយាមបង្វែងពួកគេឱ្យត្រឡប់ទៅអំពើបាប។
- គ) វានាំពួកគេទៅឯព្រះជាម្ចាស់។

១០ តើយើងត្រូវមានអាកប្បកិរិយាយ៉ាងណាទៅកាន់ពិភពលោក?

- ក) យើងត្រូវអធិស្ឋានសូមឱ្យបានចាកចេញពីលោកនេះ។
- ខ) យើងត្រូវតែរស់នៅក្នុងពិភពលោកនេះ ហើយសប្បាយនូវអ្វីដែលមាន។
- គ) យើងគួរតែផ្តល់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងពិភពលោក។

១១ ពួកសិស្សរបស់ព្រះយេស៊ូគឺត្រូវបានបញ្ជូនមកក្នុងពិភពលោកប្រៀបដូចជា

- ក) ចៀមដែលគ្មានម្ចាស់ ពីព្រោះព្រះយេស៊ូបានចាកចេញទៅហើយ។
- ខ) ព្រះជាម្ចាស់បានបញ្ជូនព្រះយេស៊ូមកដើម្បីនាំយកមនុស្សដែលបាត់បង់ទៅឯព្រះអម្ចាស់។
- គ) សមាជិកក្រុមជំនុំសុំឱ្យមនុស្សចូលរួមក្នុងក្រុមជំនុំរបស់ពួកគេ។

គ. ព្រះយេស៊ូទូលអង្វឱ្យពួកអ្នកជឿទាំងអស់ Jesus Prays For All Believers

គោលដៅទី៣. លើកពីអ្វីដែលព្រះយេស៊ូបានអធិស្ឋានអំពីអស់អ្នកដែលនឹងជឿ។

សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ May They Be One

សូមអានយ៉ូហាន ១៧:២០-២៣។ ព្រះយេស៊ូមិនត្រឹមតែអធិស្ឋានសម្រាប់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងពេលនោះប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់អស់អ្នកដែលជឿលើព្រះអង្គ។ ដូច្នោះមានន័យថាសម្រាប់អ្នកផងដែរ។ ទ្រង់ចង់ឱ្យពួកគេរស់នៅ និងធ្វើការជាមួយគ្នាដោយមានការរួបរួម។ វាមិនមែនជាការល្អនោះទេប្រសិនបើគ្រិស្តបរិស័ទរស់នៅមានការបាក់បែកគ្នា។ មានក្រុមជំនុំខុសប្លែកគ្នាជាច្រើនប៉ុន្តែសមាជិកក្រុមជំនុំអាចរស់នៅក្នុងសេចក្តីសុខសាន្ត ប្រសិនបើពួកគេយកព្រះយេស៊ូជាទីមួយ។ មានមនុស្សជាច្រើននៅសព្វថ្ងៃនេះ បាននិយាយថាក្រុមជំនុំទាំងអស់នឹងក្លាយទៅជាក្រុមជំនុំតែមួយ។ ការនេះមិនអាចធ្វើទៅរួចឡើយ ដរាបណាក្រុមជំនុំនីមួយៗមានជំនឿផ្សេងៗពីគ្នា គោលជំនឿ និងការបង្រៀនគឺទាំងអស់មិនមែនសុទ្ធតែពីដៃដួងលើព្រះគម្ពីរនោះទេ។

យើងមិនអាចចូលរួមជាមួយក្រុមជំនុំណាដែលមិនជឿនូវអ្វីដែលព្រះយេស៊ូបានបង្រៀននោះឡើយ។ យើងជឿថាព្រះយេស៊ូគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានកើតចេញពីស្រ្តីក្រមុំព្រហ្មចារីគឺ នាងម៉ារី ហើយការសុគតរបស់ព្រះអង្គគឺជាកិច្ចការតែមួយគត់ដែលបានសង្គ្រោះយើងពីអំពើបាប។ យើងត្រូវតែយល់ស្របនៅលើចំណុចសំខាន់ទាំងអស់នោះ ប្រសិនបើយើងចង់រួមជាមួយ។ អេម៉ុស ៣:៣ សួរថា “បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នាជាមុនសិនទេតើគេអាចធ្វើដំណើរជាមួយគ្នាដូចម្តេចកើត?”

ព្រះយេស៊ូបានអធិស្ឋានថាយើងអាចនឹងក្លាយជាតែមួយនៅក្នុងព្រះអង្គ និងនៅក្នុងព្រះបិតា។ ស្ថិតនៅជាប់ព្រះគ្រិស្តគឺជាមូលដ្ឋានគ្រឹះនៃឯកភាពរបស់គ្រិស្តបរិស័ទ។ ប្រសិនបើអ្នកចង់បានការប្រកបជាមួយគ្រិស្តបរិស័ទ និងជំនួយខាងព្រលឹងវិញ្ញាណ គឺត្រូវតែចូលរួមក្នុងក្រុមជំនុំដែលមានជំនឿ ការបង្រៀន និងស្តាប់បង្គាប់តាមព្រះគម្ពីរ។ ក្រុមជំនុំគឺជាកន្លែងដែលមានវត្តមានរបស់ព្រះគ្រិស្តពិតប្រាកដ។

១២ តើព្រះយេស៊ូអធិស្ឋានសម្រាប់អ្នកណា?

- ក) សម្រាប់សាវ័កទាំងដប់ពីររបស់ព្រះអង្គ
- ខ) សម្រាប់សមាជិករបស់ក្រុមជំនុំទាំងអស់ ដែលពួកគេចូលរួមក្រុមជំនុំតែមួយ
- គ) សម្រាប់អស់អ្នកដែលជឿលើព្រះអង្គ សូម្បីអ្នកដែលជឿនៅក្នុងពេលឥឡូវនេះដែរ

ច្បាប់ជាមួយបង្គំ To Be With Me

សូមអានយ៉ូហាន ១៧:២៤-២៦។ ព្រះយេស៊ូបានបញ្ចប់សេចក្តីអធិស្ឋានរបស់ព្រះអង្គដោយមានព្រះបន្ទូលថា ទ្រង់ចង់ឱ្យសិស្សរបស់ព្រះអង្គបាននៅជាមួយព្រះអង្គនៅក្នុងគ្រប់ទីកន្លែងដែលព្រះអង្គនៅ។ កណ្តុកក្តីរីករាយ: បានប្រាប់ថាអស់អ្នកដែលបានសង្គ្រោះទាំងអស់នឹងឈរពីមុខបង្គំរបស់ព្រះជាម្ចាស់ និងច្រៀងសរសើរដល់ព្រះយេស៊ូ ជាកូនចៀមដែលត្រូវបានសម្លាប់។

យើងនឹងមិនដឹងពីពេលវេលាដែលយើងនឹងទៅនៅជាមួយព្រះអម្ចាស់នោះឡើយ។ រហូតទាល់តែពួកយើងបានរស់នៅជារៀងរាល់ថ្ងៃគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងមិនភ័យខ្លាចចំពោះសេចក្តីស្លាប់ឡើយ សម្រាប់ការស្លាប់គ្រាន់តែជាទ្វារដែលនាំយើងចូលទៅក្នុងវត្តមានដ៏អស់កល្បរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ថេស្លាឡូនិកទីមួយ ៤:១៦-១៨ បានសន្យាថា,

ដ្បិតនៅពេលមានពុស្ត្រជាសញ្ញាលាន់ឡើងហើយនៅពេលពួកសំឡេងមហាទេវតានិងសំឡេងត្រែរបស់ព្រះជាម្ចាស់ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រីស្ទដែលបានស្លាប់ទៅនោះនឹងរស់ឡើងវិញជាមុនបន្ទាប់មកទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយឱ្យឡើងទៅក្នុងពពកជាមួយបងប្អូនទាំងនោះដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហស៍ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។ ដូច្នេះសូមបងប្អូនយកពាក្យទាំងនេះមកសម្រាលទុក្ខទៅវិញទៅមក។

១៣ ព្រះយេស៊ូបញ្ចប់សេចក្តីអធិស្ឋានរបស់ព្រះអង្គដោយមានព្រះបន្ទូលថា

- ក) ទ្រង់ចង់ឱ្យសិស្សរបស់ព្រះអង្គនៅជាមួយព្រះអង្គគ្រប់ទីកន្លែងដែលទ្រង់គង់នៅ។
- ខ) ទ្រង់នឹងប្រទានឱ្យមនុស្សមានឱកាសបានសង្គ្រោះបន្ទាប់ពីពួកគេបានស្លាប់ហើយ។
- គ) ពិភពលោកនឹងបានស្គាល់ព្រះជាម្ចាស់។

១៤ ប្រសិនបើអ្នកគួរតែស្លាប់នៅថ្ងៃនេះ តើអ្នកនឹងបានទៅនៅជាមួយព្រះជាម្ចាស់ដែរឬទេ?

ក) ខ្ញុំមិនប្រាកដទេ។

ខ) អត់ទេ សម្រាប់ខ្ញុំដែលមិនបានការសង្គ្រោះ។

គ) ប្រាកដណាស់ សម្រាប់ខ្ញុំដែលជឿលើព្រះយេស៊ូជាព្រះសង្គ្រោះរបស់ខ្ញុំ។

ប្រសិនបើអ្នកមិនអាចគូសចម្លើយ គ) ទូលសូមព្រះយេស៊ូគ្រីស្ទឱ្យសម្អាតអំពើបាបរបស់អ្នក និងសង្គ្រោះអ្នក។
បន្ទាប់អ្នក ត្រូវប្រាកដថាអ្នកនឹងបាននៅជាមួយព្រះអម្ចាស់ជារៀងរហូត។

សូមផ្ទៀងផ្ទើរយើងរបស់អ្នក

- ៥ ក) ព្រះជាម្ចាស់នឹងប្រទាននូវអ្វីដែលយើងទូលសូមនៅក្នុងព្រះនាមព្រះយេស៊ូ
- ១ ខ) Paraclete (ជាភក្តីត)
- ២ ក) ទ្រង់ការពារ ផ្តល់ដំបូន្មាន និងជួយដល់យើង
- ៦ ខ) ធ្វើឱ្យពួកគេរងទុក្ខ
- ៣ ខ) នៅពេលដែលព្រះវិញ្ញាណដ៏វិសុទ្ធបង្ហាញយើងពីសេចក្តីត្រូវការនៅខាងក្នុងយើង
- ៧ គ) ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទោះជាត្រូវបង់ថ្លៃអ្វីក៏ដោយ។
- ១២ គ) សម្រាប់អស់អ្នកដែលជឿលើព្រះអង្គ សូមអ្នកដែលជឿនៅក្នុងពេលឥឡូវនេះដែរ
- ៩ ខ) វាព្យាយាមបង្វែរពួកគេឱ្យត្រឡប់ទៅរកអំពើបាប
- ១០ គ) យើងគួរតែផ្តល់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងពិភពលោក
- ១៣ ក) ទ្រង់ចង់ឱ្យសិស្សរបស់ព្រះអង្គនៅជាមួយព្រះអង្គគ្រប់ទីកន្លែងដែលទ្រង់គង់នៅ
- ១១ ខ) ព្រះជាម្ចាស់បានបញ្ជូនព្រះយេស៊ូមកដើម្បីនាំយកអ្នកដែលបាត់បង់ទៅឯព្រះអម្ចាស់